

William R. Hite, Jr., Ed.D.
Superintendent

ថ្ងៃទី ៤ ខែ មីនា ឆ្នាំ ២០២២

ជូនចំពោះ ក្រុមគ្រួសារ និងសិស្សានុសិស្ស របស់ក្រសួងអប់រំនៃទីក្រុងហ្សឺណាដែលហ្ស៊ា៖

ពីរឆ្នាំកន្លងមកនេះមានការលំបាកខ្លាំងណាស់ ប្រឈមនឹងភាពរឹងមាំ និងមនុស្សធម៌ របស់យើង។ ហើយថ្មីៗនេះ យើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការវាយប្រហារកាន់តែខ្លាំងឡើងនៅក្នុងប្រទេសអ៊ុយក្រែន និងរូបភាពដ៏គួរឱ្យសោកសង្រេង ដែលបង្ហាញឱ្យឃើញការបាត់បង់ជីវិតដ៏សោកនាដកម្ម និងការបំផ្លិចបំផ្លាញដែលកាន់តែខ្លាំងឡើងជារៀងរាល់ថ្ងៃ។

សហគមន៍ក្រសួងអប់រំរបស់យើងមាន ពូជសាសន៍ វប្បធម៌ និងប្រវត្តិ ខុសៗគ្នាជាច្រើន។ ក្នុងនាមជាអង្គការមួយ យើងសូមបង្ហាញការព្រួយបារម្ភ ការអាណិតអាសូរ និងការគាំទ្រយ៉ាងជ្រាលជ្រៅបំផុត របស់យើងចំពោះ បុគ្គលិក សិស្ស និងក្រុមគ្រួសារ របស់យើង ដែលមានទំនាក់ទំនងជាមួយប្រទេសអ៊ុយក្រែន – ដែលភាគច្រើនកំពុងជួបប្រទះនឹងទុក្ខសោក និងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះមនុស្សជាទីស្រឡាញ់របស់ពួកគេ។ សូមជ្រាបថា យើងនៅទីនេះដើម្បីគាំទ្រអ្នក។

ក្រុមផ្តល់ឱវាទនៅតាមសាលារបស់យើងនីមួយៗមានពេលសម្រាប់សិស្ស និងបុគ្គលិក ដែលត្រូវការការគាំទ្រ។ សូមកុំភ្លាក់ភ្លើរក្នុងការទាក់ទងទៅសាលារបស់អ្នកដើម្បីជំនួយ។ លើសពីនេះ ការិយាល័យផ្នែកមនុស្សចម្រុះ សមធម៌ និងការរួមបញ្ចូលមនុស្ស (Office of Diversity, Equity, and Inclusion) មានពេលដើម្បីរៀបចំកន្លែងសម្រាប់ការសន្ទនានៅក្នុងសហគមន៍ នៅពេលដែលយើងទាំងអស់គ្នាឆ្លងកាត់ពេលវេលាដ៏លំបាកនេះ។ សូមផ្ញើអ៊ីមែលទៅ equity@philasd.org ដើម្បីជ្រាបព័ត៌មានបន្ថែម។ យើងក៏បានផ្តល់ជូនអ្នកផ្តល់ឱវាទ និងអ្នកដឹកនាំសាលារបស់យើងនូវប្រភពជំនួយដើម្បីជួយពួកគេឱ្យជួយសិស្សក្នុងអំឡុងពេលនេះ។ ប្រភពជំនួយដែលមានប្រយោជន៍សម្រាប់ក្រុមគ្រួសារមានដូចខាងក្រោមនេះ៖

- [Resources for Educators, Families to Discuss the Events in Ukraine with Students.](#)
- [How To Talk To Youth About Ukraine](#)
- [Helping Students Cope With A Violent World](#)
- [American Psychological Association Article: Resilience In A Time Of War: Tips For Parents And Teachers Of Elementary School Children.](#)
- [American Psychological Association Article: Resilience In A Time Of War: Tips For Parents And Teachers Of Middle School Children.](#)

នេះគឺជាស្ថានភាពដែលមិនច្បាស់លាស់ ហើយខណៈពេលដែលយើងមិនដឹងពីលទ្ធផលចុងក្រោយ ឬ សូម្បីតែព្រឹត្តិការណ៍នឹងក្លាយទៅជាយ៉ាងណាក៏យើងមិនដឹង ក្នុងរយៈពេលប៉ុន្មានថ្ងៃ ឬ ប៉ុន្មានសប្តាហ៍ ខាងមុខនេះ ខ្ញុំសូមជំរុញឱ្យអ្នកគ្រប់គ្នាដែលនៅក្នុងសហគមន៍ក្រសួងអប់រំរបស់យើង ឱ្យមានការប្តេជ្ញា ចិត្តក្នុងការលើកកម្ពស់នូវការចែករំលែកក្តីស្រឡាញ់ និងក្តីមេត្តា។ សូមយើងទាំងអស់គ្នាយំមើលគ្នាទៅ វិញទៅមក ដោយផ្ដោតទៅលើអ្នកដែលងាយរងគ្រោះបំផុតក្នុងចំណោមពួកយើង ដោយប្រើគ្រប់ឱកាស ដើម្បីបណ្តុះទឹកនៃងដែលផ្តល់ភាពក្លាហាននៅក្នុងថ្នាក់រៀន និងក្នុងការិយាល័យរបស់យើង សម្រាប់អ្នក រាល់គ្នាចែករំលែកគំនិតរបស់ពួកគេ និងបង្ហាញពីអារម្មណ៍របស់ពួកគេ។ អាទិភាពខ្ពស់បំផុតរបស់យើង គឺរក្សាបរិស្ថានដែលមានសុវត្ថិភាព មានការស្វាគមន៍ មានការគាំទ្រ និង សមធម៌ សម្រាប់សិស្សានុ សិស្ស និងបុគ្គលិកទាំងអស់របស់យើង។

យើងសង្ឃឹមថា វិបត្តិនៅប្រទេសអ៊ុយក្រែន និងអ្វីៗផ្សេងទៀតទាំងអស់ ដែលប៉ះពាល់ដល់សហគមន៍ ដែលយើងបម្រើនឹងចប់ក្នុងពេលឆាប់ៗនេះ ដើម្បីសន្តិភាព និងការសះស្បើយ អាចចាប់ផ្តើមឡើងវិញ។ រហូតដល់ពេលនោះ ខ្ញុំទន្ទឹងរង់ចាំការរួបរួមគ្នាជាសហគមន៍ក្រសួងអប់រំដែលសាមគ្គីគ្នា ដើម្បីគាំទ្រ និង ថែរក្សាគ្នាទៅវិញទៅមក។

ដោយសេចក្តីស្មោះស្ម័គ្រ

William R. Hite Jr., Ed.D.
អគ្គនាយកក្រសួងអប់រំ
ក្រសួងអប់រំនៃទីក្រុងហ្សឺឡាដែលហ្សឺ